

នរណាជាឃាតករ ?

(នរណាជាឃាតករ -ពិតពជនពាល-ម្ចាស់ ហ៊ីន សែន-ចោរពានរំលំ) គឺជានយោបាយ (កាំបិតចិតដង្ហង) របស់ នរោត្តម សីហនុ ។

(នរណាជាឃាតករ ?)សំណួរដែលគ្មានចម្លើយច្បាស់លាស់ និង ពិតប្រាកដ

មួយនេះត្រូវបានតាំងឡើងមកតាំងពីឆ្នាំ 1975 រហូតមកទល់ និង សព្វថ្ងៃនេះ នៅពេលដែលមានហេតុការណ៍ កាប់សម្លាប់ប្រជាពលរដ្ឋ របស់ខ្លួនពីសំណាក់មេដឹកនាំនៅពេលណាគឺនិងមានសំណួរថា (នរណាជាឃាតករ) នេះកើតឡើងមកក្លាមៗដែរ ប៉ុន្តែ គ្មានចម្លើយមួយណាដែលជាការពិត និង ច្បាស់លាស់ ឡើយ ហើយសំណួរ ហ្នឹងក៏បានរលាយបាត់ទៅវិញតាមកាលវេលា លុះត្រាតែមានកើតហេតុការណ៍កាប់សម្លាប់ជាថ្មី ឬ លុះត្រាតែមាន ការ យោសនា រកសម្លេងឆ្លោចទើបបានឮសំណួរនេះជាថ្មីម្តងទៀត គឺ ប្រាំឆ្នាំម្តងៗ គឺជាសំណួរអត់ចម្លើយ ។

បើតាមការប្រមើលមើលរបស់ខ្ញុំ ឃើញថាការបង្កើតឡើងមកវិញបាន នូវ របប (រាជាកម្ពុយនិស្តនិយមថ្មី) នៃ គណបក្សប្រជាជនកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ 1993 រួចមក ប្រជាជាតិខ្មែរ យើងមានការបែកបាក់សាមគ្គីយ៉ាងខ្លាំងរហូតមកដល់សព្វថ្ងៃនេះ ហើយការបែកបាក់ដែលពិបាកនឹងព្យាបាល លើកនេះ គឺបណ្តាលមកតែអំពីស្តេចចង្រៃ នរោត្តម សីហនុ ហ្នឹងហ្នឹង ។

ខ្ញុំមើលមិនឃើញទាល់តែសោះថា ប្រជាជាតិខ្មែរយើង សព្វថ្ងៃអាចធ្វើការរួបរួមគ្នា ឲ្យបានជា កម្លាំងខ្មែរអ្នកស្នេហាជាតិពិតប្រាកដ មួយនៅមុនការបោះឆ្នោតជាតិឆ្នាំ 2013 នេះ ដើម្បីធ្វើការ រំដោះ ជាតិយើងឲ្យរួចផុតពីការបាត់បង់ជារៀងរហូតនៅក្រោយការធ្វើ សមាហរណកម្មអាស៊ានឆ្នាំ2015 ខាងមុខនេះ

ជាការពិត និង ឥតប្រកែកបានថារឿងរ៉ាវ (នយោបាយដ៏ស្តុកស្តាញ និង ពិបាក ដោះស្រាយ)ក្នុងប្រទេសកម្ពុជាយើង តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះគឺជាបង្កើតឡើងដោយ ផ្ទាល់ដោយ ស្តេច កម្ពុយនិស្ត នរោត្តម សីហនុ និង បរិវា របស់គាត់ ។

ដូច្នេះដើម្បីស្វែងរកសេចក្តី យុត្តិធម៌ និង សមធម៌ ពិតប្រាកដជូន ជាតិប្រជាយើងដែលជាជន រងគ្រោះ យើងមិនត្រូវបណ្តោយឲ្យ ស្តេចកម្ពុយនិស្ត ជំនុំជម្រក ដែលជា (ឧក្រិដ្ឋជន) នយោបាយ ជំនុំជម្រករបស់ជាតិខ្មែរយើង រួចផុតពីសំណាញ់ច្បាប់ ជា ជាប់ខាត យើងត្រូវតែធ្វើឲ្យគាត់ និង បរិវា របស់គាត់ រាំងអស់ទទួលខុសត្រូវទាំង ស្រុង នៅ ចំពោះមុខ ប្រវត្តិសាស្ត្រជាតិ និង អន្តរជាតិ ឲ្យបានសម្រេចនាពេលអនាគត ។

ថ្ងៃនេះខ្ញុំ ខេម វិន្ទ សូមធ្វើការអធិប្បាយបំភ្លឺ នូវ ការពិតមួយចំនួនដែលជាកន្លឹះ នៃ បញ្ហា ទាំងឡាយ ទាំងពួង របស់ជាតិខ្មែរយើងដែលបង្ក និង បង្កើតឡើងដោយស្តេច គ្មានទសពិតរាជធម៌ គ្មាន គុណធម៌ គ្មានសីលធម៌ គ្មានសច្ចធម៌ និង ចរិយធម៌ ឈ្មោះ នរោត្តម សីហនុ ដើម្បីចែករំលែក ជូនជនរួមជាតិ រួមឈាម និង រួមទុក្ខ យកទៅពិចារណា ដូចមានខាងក្រោមនេះ ។

សួរថា តើមូលហេតុអ្វីបានជា (ស្តេចកម្ពុយនិស្ត) អង្គនេះធ្វើឲ្យប្រទេសកម្ពុជាយើងដែលធ្លាប់តែមាន ភាពរុងរឿង ឧត្តុង្គឧត្តម ធ្លាប់តែមាន មោទនភាព ធ្លាប់តែមាន វឌ្ឍនធម៌ និង អរិយធម៌ខ្ពង់ខ្ពស់ មានកិត្យានុភាពខ្លាំងក្លា ល្បីល្បាញ ខ្មែរខ្មែរ លើទ្វីប

អាស៊ីអាគ្នេយ៍ទាំងមូល ធ្លាក់ចុះខ្សោយ និង ដុនដាបរបៀបដូចសព្វថ្ងៃនេះ ? ។

គឺមានហេតុផលជាច្រើនដែលខ្ញុំមិនអាចរៀបរាប់បានអស់នៅក្នុងគ្រានេះ ប៉ុន្តែមានហេតុផលសំខាន់ៗមួយចំនួនដែលខ្ញុំត្រូវតែលើកយកមកបង្ហាញ និង ជំរាបជូនដូចតទៅនេះ ។

1- នរោត្តម សីហនុ ជាស្តេចពាល និង និយមចូលចិត្តតែ លទ្ធិកម្មុយនិស្ត តែមួយគត់នៅក្នុងមួយជីវិតរបស់គាត់ ។

2- ជាស្តេចល្មោភ នឹង កាមតណ្ហា ប្រាថ្នាតែស្រី ។

3- ជាស្តេច គ្មានគុណធម៌ គ្មានសីលធម៌ គ្មានសច្ចធម៌ និង គ្មានចរិយធម៌ ឬ ដែល យើងហៅថា ស្តេចគ្មាន (ទសពិធរាជធម៌) ហ្នឹងឯង។

4- ជាស្តេច ក្បត់ជាតិ បំផ្លាញជាតិ និង ជាមេឃាតករ សម្លាប់ជាតិខ្លួនឯង។

5- ជាស្តេច កំសាក មិនហ៊ានទទួលខុសត្រូវ កំហុសឆ្គងដែលខ្លួននិង បរិវារខ្លួនបានប្រព្រឹត្តធ្វើមកលើជាតិនិងមាតុភូមិរបស់ខ្លួនឯងយ៉ាងឃោឃៅព្រៃផ្សៃដែលយើងពិបាកនិងបរិយាយក្នុងពេលនេះ

6- ជាស្តេច ល្មោភលោភនិងអំណាច បានធ្វើជាស្តេចហើយមិនគ្រប់គ្រាន់ទេ គឺគាត់ហ្នឹងចង់ធ្វើតាំងតែ មេក្រុម មេភូមិ មេឃុំ មេស្រុក ចៅហ្វាយខែត្រ ។ល។និង ។ល។

ប៉ុណ្ណឹងហើយមិនគ្រប់គ្រាន់ទៀតធ្វើមធំពាសមាយ ចង់ធ្វើរហូតដល់ទៅ ម្ចាស់លទ្ធិមួយ នៅលើលោកយើងនេះ ដើម្បីបានប្រៀបនឹង Joseph Stalin (Stalinism) ឬ Mao Zedong (maoism) ។

តើ នរោត្តម សីហនុ ចង់ក្លាយទៅជាម្ចាស់ លទ្ធិអ្វី ?

ចម្លើយគឺ ម្ចាស់លទ្ធិ(សីហនុនិយម ឬ និយមសីហនុ)(Sihanoukism) ហ្នឹងឯង ។

តើនៅក្នុងមួយជីវិតរបស់ស្តេចពាលអង្គនេះមានបានធ្វើអ្វីខ្លះដែលរាប់ថាជាគុណសម្បត្តិ និង គុណវិបត្តិ សម្រាប់ជាតិ នឹង មាតុភូមិ របស់ខ្មែរយើង ក្នុងនាមខ្លួនបានធ្វើជាស្តេច ដល់ទៅពីរដង ហ្នឹង ?

គុណសម្បត្តិដែលយើងមើលឃើញ និង ជឿថាជាការដណ្តើមយក ឬ ប្តូរយកពីខ្មែរអ្នកស្នេហាជាតិពិតប្រាកដរបស់យើង រហូតដល់ខ្លួនបានក្លាយទៅជាព្រះបិតានៃជាតិខ្មែរកន្លងមកមានតែពីរទេគឺ ៖

1- ដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុង (ឡាអេ) ប្តឹងទាមទារយកប្រាសាទ(ព្រះវិហារ)ពីចោរសៀម មកវិញបានសម្រេចនៅឆ្នាំ 1962 ។ ប៉ុន្តែគុណសម្បត្តិ ដែលប្រឡាក់ ប្រឡូសទៅដោយក្តីមិនជ្រះស្រឡះ ជាហេតុធ្វើឲ្យពួកគេ(ចោរសៀម)មានឱកាសបង្កជាបញ្ហារឿយៗរហូតមកដល់សព្វថ្ងៃនេះ ។

2- ការទាមទារ (ឯករាជ្យ)ពី បារាំង នាពេលនោះជាការពិត និង ឥតប្រកែកបានថាអ្នកដែលក្លាហានហ៊ានចេញមុខធ្វើ ការតស៊ូប្រឆាំងជាមួយ នឹងបារាំង ដើម្បីទាមទារ ឯករាជ្យ រហូតដល់ខ្លួនឯងត្រូវបានពួកបារាំងចាប់ និង សម្លាប់ហើយអ្នកខ្លះទៀតក្លាយទៅជាអ្នកទោសជាជនក្បត់ជាតិ ដោយការចោទប្រកាន់ ឬ ទម្លាក់កំហុស ពីសំណាក់ស្តេចក្បត់ជាតិមួយអង្គនេះ មានដូចជាលោក អាចារ្យ ស្វា អាចារ្យ ហែម ជារ ពោ កំបោ ប៉ាច ឈឺន ប៊ុន ច័ន្ទមុល អៀវ កើស ។ល។និង។ល។

គុណសម្បត្តិ ដែលបានមកពីការ ដណ្តើមយក ឬ ប្តូរយក ពីអ្នកដទៃទាំងអស់ហ្នឹង ជា ហេតុ បណ្តាលឲ្យ នរោត្តម សីហនុ បានទទួលសន្ទុះនៃការគាំទ្រពីសំណាក់ប្រជាជាតិខ្មែរយ៉ាងគគ្រឹកគគ្រេង រហូតបានក្លាយទៅជា (ព្រះបិតាឯករាជ្យជាតិ) (ព្រះបិតាបង្រួបបង្រួមជាតិ-ផ្សះផ្សារជាតិ) និង ស្និទ្ធជាច្រើន ទៀត គឺ សុទ្ធតែជាព្រះបិតារហូតធ្វើឲ្យ(ស្តេចចិត្តតឃ្លាង)អង្គនេះឡើង រវើងនិងអំណាច លែងស្គាល់ខុស ស្គាល់ត្រូវ

3- រួមបង្កើត(រដ្ឋាភិបាលត្រីភាគី)ដែលមានក្រុម កម្លាំងអ្នកតស៊ូប្រឆាំងនិងសត្រូវ យួន

ឈ្មោះពានចំនួន 03 ក្រុម ចូលរួមបង្កើតមានដូចជា ៖ ក្រុម(ខ្មែរក្រហម ប៉ុល ពត) ក្រុម(លោក ស៊ីន សាន) និង ក្រុម(ហ្វីនសិនបិច) រហូតមានការចរចាសន្តិភាពថ្ងៃទី 23 តុលា ឆ្នាំ1991 នាទីក្រុងប៉ារីស ប្រទេសបារាំង ។

លើកនេះគឺជា(គុណសម្បត្តិរួម)របស់ខ្មែរអ្នកតស៊ូប្រឆាំងយួន និង បណ្តេញចោលយួន ដែលជាសត្រូវចេញពីមាតុភូមិខ្មែរ ក៏ប៉ុន្តែបែជាស្តេច (ក្បត់ជាតិ) មួយអង្គនេះ(ប្លន់យក)តែម្នាក់ឯងទៀត ដោយ ឲ្យក្រុមបរិវាររបស់ខ្លួនដែលជាពួក(ឃាតករ) បំបែកខ្លួន និង ជាអាយ៉ងខ្ញុំកញ្ជះយួនស្រែកប្រកួតប្រកាស លើក

តម្កើងខ្លួនឲ្យបានក្លាយទៅជា(ព្រះមហាក្សត្រ)ចំណែកខ្លួនឯងវិញ(ស្តេចពាល)ក៏បានធ្វើការតបស្នង សង គុណដល់ពួកគេ (កញ្ជះយួន) អស់ទាំងនោះនៅតំណែងខ្ពស់ៗ រួមទាំង(គោរមងារ)ជាសម្តេចនេះ សម្តេចនោះ តាម តែពួក គេចង់បាន ចំណែកក្រុមអ្នកតស៊ូពិតប្រាកដត្រូវបាន(ស្តេចចង្រៃ)អង្គនេះ បោះបង់ចោលដោយ ឥត ក្តីមេត្តា។ (ព្រះមហាក្សត្រ)ឬ ? គួរឲ្យអស់សំណើចណាស់ សម្រាប់ខ្ញុំ ខេម រិន្ទ

មើលឃើញថានរោត្តមសីហនុ ០០០០(មេឃាតករ)ជា (ផ្តែត្បើ) មួយក្បាលរបស់រដ្ឋាភិបាលចិនកម្ពុជានិយម(ក្រុងប៉េកាំង) និង (ក្រុងហាណូយ) តែប៉ុណ្ណោះ ។

ចំណែកគុណវិបត្តិ របស់ស្តេចអង្គនេះគឺមានស្នើរាប់មិនអស់ មានគ្រប់ទីកន្លែង មានគ្រប់ ទិសទី ក្នុងរយៈពេល តែ 04 ទសវត្សរ៍ ចុងក្រោយនេះ យើងឃើញ យើងដឹង យើងឮ ហើយគ្រប់ៗគ្នាគឺ ៖

- 1-បង្កើតរដ្ឋាភិបាល(ព្រៃម៉ាតី)បង្កើតសង្គ្រាមរវាងខ្មែរ និង ខ្មែរ ពីឆ្នាំ 1970 ដល់ឆ្នាំ 1975 ។
- 2-បង្កើតរបប(កម្ពុជាប្រជាធិបតេយ្យ)ប្រល័យពូជសាសន៍(ខ្មែរក្រហម)ពីឆ្នាំ 1975 ដល់ ឆ្នាំ 1979) ។
- 3-ក្បត់ និង សម្ព័ន្ធមិត្ត ប្រជាធិបតេយ្យសេរី -ក្បត់និងក្រុមហត្ថលេខីកិច្ចព្រមព្រៀងសន្តិ ភាព (ក្រុងប៉ារីស)ទៅរួមដៃជាមួយពួកឃាតករ(ខ្មែរក្រហម)និយមយួន និង រដ្ឋាភិបាល(ក្រុងហាណូយ) បង្កើត ឡើង មកវិញបាននូវ(របបរាជាកម្ពុជានិយម) លើកទី2 សម្រាប់ខ្លួនបានសម្រេច ជាស្ថាពរ នៅឆ្នាំ1993។
- 4- បង្កើតរដ្ឋាភិបាល(ក្បាលពីរ) ដែលយើងមើលឃើញនាពេលនោះថា(ស្តេចក្បត់ជាតិ) អង្គនេះកំពុងធ្វើការចិញ្ចឹម បីបាច់រក្សា ការពារ និង បំប៉ន ក្រុមខ្មែរក្រហមនិយមយួន បន្ទាប់ពីក្រុមនេះ មានការ បាក់កម្លាំង និង ទន់ខ្សោយយ៉ាងខ្លាំងនៅក្រោយការបោះ ឆ្នោតនាឆ្នាំ 1993 ដែល រៀបចំឡើងដោយ(UNTAC) នរោត្តម សីហនុ បានជួយដល់ពួក(ឃាតករ) ក្រុមនេះរហូតមាន កម្លាំងខ្លាំងក្លា មាំមួន និង ឈានទៅដល់បរិយាកាសធ្វើការ(ប្លន់យក) អំណាចពីប្រជាពលរដ្ឋដោយការធ្វើ(រដ្ឋប្រហារ) បង្វែរឈាមបានសម្រេច នៅថ្ងៃទី 5-6 ខែកក្កដា ឆ្នាំ1997 ។
- 5-ផ្សំគំនិតធ្វើរដ្ឋប្រហារថ្ងៃទី 5-6 ខែកក្កដា ឆ្នាំ1997 ដើម្បីប្រគល់អំណាចផ្តាច់ មុខទៅ ឲ្យពួក កម្ពុជានិយមយួន ដើម្បី រក្សា និង ការពារ ខ្លួនឲ្យរួចផុត ពីការកាត់ទោសពី សំណាក់តុលាការអន្តរ ជាតិ(ICC)នៅទីក្រុង(ឡាអេ)ប្រទេស ហុលឡង់ដ៍ ពីព្រោះដឹងច្បាស់ ថា កូនប្រុស សំណាប់ចិត្តរបស់ខ្លួនមិន មានអំណាចគ្រប់គ្រាន់អាចជួយខ្លួនបាននាពេលអនាគត(គឺមានតែពួកកម្ពុជានិយមតែប៉ុណ្ណោះដែលអាចជួយខ្លួនបាន)

ហើយនេះជាលើកចុងក្រោយដែល នរោត្តម សីហនុ បានចងចំណងបញ្ហា ឬ ដុតភ្លើងបញ្ហា

ជាថ្មីម្តងទៀត មកលើ (ជាតិ និង មាតុភូមិខ្មែរ) យើងនូវមុនពេល (ស្តេចក្បត់ជាតិ) អង្គនេះដាច់ខ្យល់ស្លាប់ ដោយ គាត់បាន បន្ទូលទុកឲ្យនូវស្នាដៃនៃ (បញ្ហាស្មុកស្មាញជាច្រើនសន្លឹកសន្លាប់ដល់ប្រជាជាតិខ្លួន) ដែល យើងមើលឃើញថា (មហាពិបាកដោះស្រាយ) ឬអាចនិយាយបានទៀតថាជា (បញ្ហាសម្លាប់ជាតិឲ្យស្លាប់) ហ្នឹងឯង ។

តើយើងជាប្រជាជាតិខ្មែរ ជាអ្នកកំពុងរងគ្រោះ ជាអ្នកកំពុងធ្វើការដោះស្រាយ នូវបញ្ហា ដ៏ធ្ងន់ធ្ងរទាំងអស់ ហ្នឹង (ព្រមទៅលើកតម្តើងស្តេចដែល(កំសាក) គ្មានគុណធម៌ គ្មានសីលធម៌ គ្មានសច្ចធម៌) របៀបហ្នឹងថាជា(ព្រះមហាវិក្សត្រ)ជា(ព្រះវរបីតាងករាជ្យជាតិ-បូរណភាពទឹកដី និង ឯកភាពជាតិ)ទៀតឬទេ?

បើយើងនិយាយអំពីបញ្ហា យើងត្រូវសួររកដើមហេតុនៃបញ្ហា ឬបើយើង និយាយអំពី ភ្លើងឆេះ (អគ្គីភ័យ) យើងក៏ត្រូវសួររក ឬស្វែងរកដើមហេតុ ឬមូលហេតុនៃភ្លើងនេះដែរថា តើវាកើតមកពីអ្វី ? មនុស្សដុត ឬ កើតឆេះដោយខ្លួនឯង ឬ កើតឡើងដោយសហហេតុផ្សេងទៀត ទើបយើងស្វែងរកការពិត និង ដើមហេតុឃើញ ។

យ៉ាងណាមិញ (ភ្លើងសង្គ្រាម) ដែលបានឆាប់ឆេះ (ជាតិមាតុភូមិខ្មែរ យើងស្ទើរតែក្លាយទៅជាផេះកន្លងមកគឺ (មានអ្នកដុត) សួរថាតើនរណាជាអ្នកដុត ? ចម្លើយគឺ នរោត្តម សីហនុ ប៉ុន្តែគាត់ និង បរិវាររបស់គាត់ បែបប្រាប់ថាជាពួក (សាធារណរដ្ឋខ្មែរ) ។

តើនរណាជាអ្នកបង្កើតរបបប្រល័យពូជសាសន៍(ខ្មែរក្រហម) ដែលបានសម្លាប់ប្រជា ជាតិខ្មែរយើងអស់ 3 លានកន្លះ ព្រមទាំងបានធ្វើឲ្យមាតុប្រទេសខ្មែរយើងក្លាយទៅជាវាលកប់ខ្មោច ក្នុងថ្នក ក្នុង ត្រពាំង បឹងបូរ ឬ សូម្បីតែ ក្នុងអណ្តូងទឹក ក៏ពោពេញទៅដោយសាកសព ដែរនោះ ? ចម្លើយគឺ នរោត្តម សីហនុ ប៉ុន្តែគាត់ និង បរិវាររបស់គាត់ប្រាប់ថាជាពួក(ប៉ុល ពត) ។

តើនរណាជាអ្នកបង្កើតរបបរាជាកម្ពុយនិស្តនិយមលើកទី 2 ដែលបច្ចុប្បន្ននេះ បាន ក្លាយ ទៅជារបបខ្ញុំកញ្ឆេះដាច់ថ្ងៃរបស់រដ្ឋាភិបាលកម្ពុយនិស្តផ្តាច់ការ(ក្រុងប៉េកាំង) និង (ក្រុងហាណូយ) ទៅ ហើយ នោះ ? ចម្លើយគឺ នរោត្តម សីហនុ ទៀតហ្នឹង ។

ដូច្នេះគ្រប់បញ្ហាដែលកើតមាននាពេលបច្ចុប្បន្ន គ្រប់បញ្ហាដែលធ្វើឲ្យជាតិ និង មាតុភូមិខ្មែរ ធ្លាក់ចុះ ដុះដាច់រហូតក្លាយខ្លួនទៅជាខ្ញុំកញ្ឆេះគេដូចសព្វថ្ងៃនេះគឺ មកពីនរណា ? ។

ខ្មែរយើងស្ទើរតែទាំងអស់(មិនបានឲ្យកំហុសទៅលើស្តេច កំសាក ពារលាអវាសៃ នរោត្តម សីហនុ ដែលជាដើមហេតុនោះទេ ព្រោះពួកគេ គោរព ពួកគេស្រឡាញ់ ដោយគិតថាគាត់ហ្នឹងជាស្តេច ជាអ្នក មានបុណ្យ មានបារមី ជាអតិទេព របស់ពួកគេ ទោះបីជាធ្វើ (ខុសក៏ត្រូវ ធ្វើត្រូវក៏ល្អ) រហូត មានប្រជាជាតិខ្មែរ យើងដែលជាអ្នកកាន់ (ព្រះពុទ្ធសាសន៍) ស្ទើរតែទាំងអស់មិនមានរូបភាព ឬ រូបចម្លាក់របស់ ព្រះពុទ្ធដែលជា ព្រះមរមគ្រូនៃយើងនៅលើហ្នឹងដើម្បី(បូជារ័) ទេ ប៉ុន្តែបែបយករូបភាព ឬ រូបចម្លាក់របស់ នរោត្តម សីហនុ ទៅ ដាក់លើហ្នឹងដើម្បី (អុជធ្នូបូជារ័) ជំនួសវិញ ។

ជាហេតុធ្វើឲ្យស្តេចកំហូចអង្គនេះរិតតែ ភ្លើង រង្វីង និង អំណាច បារមី ដែលខ្លួនមាន យក ទៅប្រព្រឹត្តិតែបទឧក្រិដ្ឋម្តងហើយម្តងទៀត មកលើជាតិមាតុភូមិរបស់ខ្លួនដូចដែលយើងបានជួបប្រទះកន្លងមក

នៅលើលោកយើងនេះមានមេដឹកនាំប្រទេសជាច្រើន ទាំងស្តេច ទាំងរាស្ត្រ នៅមុនពេល ដែលពួកគេស្លាប់ ពួកគេតែងតែឲ្យជា ជំនួន ឬ ជាពាក្យ បណ្តាំ ផ្តាំទុក ដើម្បីឲ្យ ប្រជារាស្ត្រ ឬ ប្រជាពលរដ្ឋ របស់គេ ធ្វើតាម ឬអនុវត្តន៍តាមនូវអ្វីដែលគេចង់បាននាពេលអនាគត សួរថាតើ នរោត្តម សីហនុ ដែលជា ស្តេច ខ្មែរ(មហាប្រល័យ) អង្គនេះ បានធ្វើពាក្យបណ្តាំអ្វីខ្លះ មកឲ្យប្រជាជាតិរបស់ខ្លួននៅមុន ពេលដែលខ្លួនជិតដាច់

ខ្យល់ស្លាប់នោះ ? ចម្លើយគឺមាន មានបីពាក្យបណ្តាំ ៖

ពាក្យបណ្តាំទីមួយ ៖ ធ្វើយ៉ាងណាឲ្យប្រជាជាតិខ្មែរយើងទាំងមូលនៅតែមានជំនឿជាក់ និងមុតមាំមកលើ ខ្លួនថា ជាអ្នកមានអំណាច មានបុណ្យ មានវិទ្ធិបារមី និងបានក្លាយទៅជាអតិទេព នៅក្រោយពេលស្លាប់ទៅហើយនោះ បណ្តាំនេះត្រូវបានបរិវារ របស់គាត់អនុវត្តន៍ ធ្វើតាមភ្លាមៗដែរដូចដែលយើង បានឃើញ បានដឹង បានឮ រួចមក ហើយក្នុងរយៈពេលកន្លងមកនេះ គឺពួកគេបានប្រើប្រាស់ (បច្ចេកវិទ្យាសម័យថ្មី) ក្រឡែរូបមុខរបស់ សីហនុ ក្នុង រូបព្រះច័ន្ទ ដើរចែកចាយឲ្យប្រជាពលរដ្ឋទូទាំងប្រទេសដើម្បី សម្តែងនូវ អប័យជំនឿដល់ស្តេចអង្គនេះតទៅ មុខ ទៀតដោយធ្វើការយោសនា ប្រកបបូរភាពថាជា (ស្តេចមានអំណាច មានបារមីខ្ពស់ មិនអាចមាននរណា ឬ បុគ្គល ណាប៉ះពាល់បានឡើយ ។

ពាក្យបណ្តាំទីពីរ ៖ ធ្វើយ៉ាងណាឲ្យប្រជាជាតិខ្មែរយើងទាំងមូលនៅតែមានជំនឿជាក់ និងមុតមាំមកលើខ្លួនថា ជាអ្នកស្រឡាញ់ជាតិមាតុភូមិរហូតដល់ដង្ហើមចុងក្រោយនៃជីវិត ហើយរឿងនេះក៏ត្រូវបានពួក បរិវាររបស់ គាត់ លើកយកមកអនុវត្តន៍ហើយដែរ ដូចដែលយើង បានឃើញ បានដឹង បានឮ រួចមកហើយក្នុង ប៉ុន្មានសប្តាហ៍ កន្លងមកនេះ អំពីមូលហេតុនៃការស្លាប់របស់ នរោត្តម សីហនុ កាលពីយប់ថ្ងៃទី15 តុលា ឆ្នាំ2012 នៅប៉េកាំង រឿងនេះគឺជារឿងនយោបាយសុទ្ធសាទ ដែលបរិវាររបស់គាត់ ដែលជាអាយ៉ង់កញ្ជះបរទេស ចិន-យួន និង អាយ៉ង់ ថ្មីរបស់អាយ៉ង់ដែលមានឈ្មោះថា ស៊ីសុវត្ថិ ធម្មិកោ និង កឹម សុខា ឬ (កឹម សោកា) កំពុងលើកយកមកសម្តែងក្នុង (រឿងនយោបាយ) ដែលមានឈ្មោះថា(ប្រជាធិបតេយ្យ សង្គ្រោះជាតិ) នាពេលនេះហ្នឹងគឺដើម្បី ៖

ប្រកាសទីមួយ៖ ដើម្បីលើកតំកើង នរោត្តម សីហនុ ដែលជាអ្នកមានគុណោបការៈ ដ៏ខ្ពង់ខ្ពស់មកលើពួកគេ និង ដើម្បីលាងសំអាតនូវបទឧក្រិដ្ឋ ដ៏ច្រើនសន្លឹក សន្ធាប់ ដែលស្តេចអង្គនេះ បានប្រព្រឹត្តិមកលើ ជាតិ និង មាតុភូមិ របស់ខ្លួនក្នុងរយៈពេល 05 ទសវត្សរ៍ កន្លងមកនេះ ។

មានសំណួរជាច្រើនដែលបានចោទសួររហូតមកដល់ពេលនេះមានដូចជា ៖

- 1- តើមួយជីវិតរបស់ ស្តេចកម្ពុយនិស្ត នរោត្តម សីហនុ បានធ្វើអ្វីខ្លះដើម្បីជាតិមាតុភូមិ របស់ខ្លួន ? នេះគឺជាសំណួរដែលសូម្បីតែ សីហនុ ខ្លួនឯងក៏ពិបាកនិងឆ្លើយ ។
- 2- មុន និងស្លាប់មានប្រជាជាតិខ្មែរយើងដែលជាអ្នកស្នេហាជាតិ មាតុភូមិ បានស្នើសុំ បាន អង្វរ ឲ្យស្តេចអង្គនេះមានសេចក្តីក្លាហាន ហ៊ានប្រឈមមុខ ទល់នឹងបញ្ហាទាំងឡាយដែលខ្លួនបាន សាង បានធ្វើកន្លងមក បានន័យថា អ្នកណាចង់អ្នកនោះជាអ្នកស្រាយ ព្រោះជាអ្នកដឹង នូវមុខចំណង ឬ ដំណើរនៃ បញ្ហា ប៉ុន្តែពុំបានសម្រេច ព្រោះស្តេចអង្គនេះមិនព្រមទទួលស្គាល់ការពិតថាខ្លួនជាអ្នកធ្វើ ។
- 3- ក្រោយការស្លាប់មានតែពាក្យប្រជាជាតិខ្លួន ជេវ ប្រមាថ និង ដាក់បណ្តាសារថា ជា ស្តេច (កំសាក) ជា(ស្តេចក្បត់ជាតិ- បំផ្លាញជាតិ) ខ្លួនឯង ។ល។និង ។ល។ ដែលរឿងអាស្រ័យទាំងអស់នេះ នរោត្ត សីហនុ ខ្លួនឯងដឹងច្បាស់ជាងអ្នកដទៃ ទើបបានផ្ញើនូវ ពាក្យបណ្តាំរឿងកោះត្រល់ទៅលើ (ម៉ូនិក) និង ស៊ីសុវត្ថិ ធម្មិកោ ឲ្យរកឱកាសល្អៗដើម្បីសម្តែងប្រាប់ប្រជាពលរដ្ឋថា (ខ្លួនស្លាប់ព្រោះមិនព្រមទទួលខុស ត្រូវលើការបាត់បង់កោះត្រល់) ទៅឲ្យយួន គឺសម្តែងឲ្យជាតិខ្មែរយើងទាំងមូលឃើញថាមុន នឹង ខ្លួនស្លាប់ បានធ្វើការការពារដែនដីរហូតភារៈចុងក្រោយនៃជីវិត ឬ ក្នុងនៃមួយទៀតគឺ(ស្លាប់ព្រោះស្រឡាញ់ជាតិមាតុភូមិ) ហ្នឹងឯងៗ ប្រកាសទីពីរ ៖ ដើម្បីកាត់បន្ថយនូវក្តីមន្ទិលសង្ស័យទាំងឡាយទាំងពួងមកលើ ស៊ីសុវត្ថិ ធម្មិកោ ដែលកំពុងចូលរួម ធ្វើនយោបាយជាមួយគណបក្ស(សង្គ្រោះជាតិ)ថាជាមនុស្ស ឬ ជាអាយ៉ង់ របស់ ហ៊ុន សែន និង ដើម្បី ជម្រុញ ឲ្យមតិជាតិ និង អន្តរជាតិ មើលឃើញថាគណបក្ស(សង្គ្រោះជាតិ)ហ្នឹងមានក្រុមស្តេចចូលរួមដោយក្តីស្មោះត្រង់

ព្រោះមានទម្លាប់យ៉ាងធ្ងន់ធ្ងរជាមួយ ហ៊ុន សែន ដែលជាអាយ៉ងកញ្ចះយូន ។
(គោលបំណងដ៏ធំរបស់ ហ៊ុន សែន គឺជម្រុញឲ្យគណបក្ស(សង្គ្រោះជាតិ និង លោក សម រង្ស៊ី) ចូលរួម ក្នុងការ
បោះឆ្នោតនៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2013 នេះ)

ពាក្យបណ្តាំទី៧ ៖ ផ្តាំឲ្យប្រជាជាតិខ្មែរយើងទាំងមូល (រូបរួមសាមគ្គីគ្នា) ឲ្យបានជាកម្លាំងជាតិពិតប្រាកដមួយ ដើម្បី
ការពារ និង រក្សា ជាតិមាតុភូមិកម្ពុជាយើងឲ្យបាននៅគង់វង្ស ស្ថិតស្ថេរ ចិរកាល តរៀងទៅថ្ងៃអនាគត រឿងនេះ
យើងមិនទាន់ឃើញបរិវាររបស់គាត់លើកយកមកអនុវត្តន៍ទេ ពីព្រោះ (ជាបញ្ហាពិត) ដែលជាតិមាតុភូមិយើង
កំពុង តែជួបប្រទះនាពេលបច្ចុប្បន្ន ហើយដែលយើងជឿជាក់ថា (ពិបាកនឹងធ្វើ ឬធ្វើមិនបានតែម្តង) ។

(នរណាជាយាតករ -ពិនពជនពាល-ម្នាល ហ៊ុន សែន-ចោរពានរំលំ និង កាំបិតចិតដង្ហែង)

(ទាំងអស់នេះគឺជាសមិទ្ធិផលរបស់ ស្តេចកម្ពុយនិស្ត នរោត្តម សីហនុ)

ខាងក្រោមនេះខ្ញុំសូមសរសេរនូវរឿងពិតមួយ ដែលបានកើតឡើងរវាង នរោត្តម សីហនុ និង ពួកសាធារណរដ្ឋ
រវាងឆ្នាំ1981 ដល់ឆ្នាំ 1991 នៅតំបន់តស៊ូតាមបណ្តោយព្រំដែន ខ្មែរ-ថៃ ដើម្បីជាការរំលឹកឲ្យដល់ ប្រជាជាតិ
ខ្មែរយើងទាំងមូលបានដឹង និង បានឮ ដូចតទៅនេះ ៗ

នរណាជាអ្នកបង្កើត រណសិរ្ស (ហ្វុនស៊ិនប៉ិច) (FUNCINPEC) ?

ដោយមើលឃើញថារហូតមកដល់សព្វថ្ងៃនេះ ទាំងប្រជាជាតិខ្មែរយើង ទាំងអន្តរជាតិបានយល់
ច្រឡំថាស្តេចកម្ពុយនិស្ត នរោត្តម សីហនុ ដែលជាស្តេច ក្បត់ជាតិ ស្តេច បំផ្លាញជាតិខ្លួនឯង ក្នុងរយៈពេល 05
ទសវត្សរ៍កន្លងមកនេះ ថាជាអ្នកបង្កើតរណសិរ្ស (FUNCINPEC) ។

រណសិរ្ស ហ្វុនស៊ិនប៉ិច(FUNCINPEC) បានបង្កើតឡើងនៅឆ្នាំ 1981 ដោយមានឈ្មោះជាភាសា
បារាំង (*Front Uni National pour un Cambodge Independant, Neutre, Pacifique Et Cooperatif.*) និងមានឈ្មោះជា
ភាសាអង់គ្លេស (*National United Front for an Independent, Neutral, Peaceful and Cooperative Cambodia .*) ។

រណសិរ្ស(FUNCINPEC) នេះកើតឡើងមកបានដោយសារតែមានការ ព្រមគំនិតចូលរួមបង្កើតពី
បណ្តា ចលនាអ្នកស្នេហាជាតិធំៗចំនួន 03 ក្នុងចំណោមចលនាអ្នកស្នេហាជាតិជាច្រើនទៀតដែលកំពុងធ្វើសកម្ម
ភាពស៊ូប្រយុទ្ធ ប្រឆាំង និង បណ្តោញសត្រូវយួនឈ្លានពានចេញឲ្យអស់ពីមាតុភូមិកម្ពុជាយើងនាពេលនោះ ។

ចលនាទាំង 03 នោះគឺមាន ៖

- 1- ចលនា សេរីការ ជាតិ កម្ពុជា (មូលីណាកា) (MOULINAKA) *Mouvement de Liberation National du Kampuchea .*
ដឹកនាំដោយលោក គង់ ស៊ី ឡេវ៉ា ដែលមាននិរន្តរភាពជាអ្នក សាធារណរដ្ឋនិយម ។
- 2- ចលនា (យ៉ាំងម៉ឿង) (KLAING MOEUNG) ដឹកនាំដោយលោក ទន់ ចាយ ដែលមាននិរន្តរភាព ជាអ្នកសាធារណរដ្ឋនិយម ។
- 3- ចលនា (ឧត្តរទិស) (UDAR TUS) ដឹកនាំដោយលោក ស្ទី ធឿន ដែលមាននិរន្តរភាពជាអ្នក សាធារណរដ្ឋនិយម ។

ដើម្បីប្រមូលផ្តុំ និង រួបរួមកម្លាំងអ្នកស្នេហាជាតិឲ្យបានទូទាំងប្រទេសខ្មែរយើងនាពេលនោះមេ
ដឹកនាំនៃ ចលនាអ្នកតស៊ូទាំង 03 ក៏បានសម្រេចចិត្តរួមគ្នាបង្កើតរណសិរ្ស (FUNCINPEC) នេះឡើងមកនៅ ឆ្នាំ
1981 ដោយបានជ្រើសរើសយក ស្តេចកម្ពុយនិស្ត នរោត្តម សីហនុ ឲ្យធ្វើជាប្រធានរណសិរ្សនេះ តាំងពីពេល
នោះរហូតមកដល់ឆ្នាំ 1992 ទើបរណសិរ្ស (FUNCINPEC) នេះប្រែក្លាយទៅជាគណបក្ស (FUNCINPEC) ដែល

ដឹកនាំដោយ នរោត្តម រណឫទ្ធិ ជំនួសវិញ ។

តើមូលហេតុអ្វីបានជាមេដឹកនាំនៃចលនាទាំង 03 ដែលមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ទាំងអស់នោះមិនជ្រើស
រើសយកមនុស្សដែលមាននិន្នាការដូចគ្នា មកធ្វើជាមេដឹកនាំរបស់ខ្លួននាពេលនោះ ប៉ុន្តែបែបទៅជ្រើសរើសយក ស្តេច

កម្ពុជានិស្ស នរោត្តម សីហនុ ដែលជាសត្រូវនៃរបប សាធារណរដ្ឋមកធ្វើជាមេដឹកនាំរបស់ខ្លួនទៅវិញ ?

មានហេតុផលអ្វីៗចំនួន 06 ប្រការ គឺ ៖

ប្រការទីមួយ : អង្គការសហប្រជាជាតិនៅបន្តផ្តល់ការគាំទ្រ ដល់របបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ។

ប្រការទីពីរ : ប្រទេសលោកសេរីប្រជាធិបតេយ្យមិនទាន់បានផ្តល់ការគាំទ្រដល់ក្រុមចលនាអ្នកតស៊ូខ្មែរយើងទេ
នាពេលនោះ ។

ប្រការទីបី : គ្មានមេដឹកនាំដែលជាអ្នកសាធារណរដ្ឋនិយមពិតប្រាកដណាមួយព្រមពេញមុខដឹកនាំពួកយើងនាពេល
នោះ ដោយ ហេតុថា ក្រុមខ្មែរក្រហម ប៉ុល ពត នៅមានអាសនៈក្នុងអង្គការសហប្រជាជាតិ ប៉ុន្តែយើងមានសំអាង
ទៅលើ លោក អ៊ុន តាំ លោក ឡេប បែន និង លោក គីង មេន ដែលជាមេដឹកនាំកំពូលរបស់កងទ័ព (ANS) ។

ប្រការទីបួន : រដ្ឋាភិបាលចិនកម្ពុជានិស្សក្រុងប៉េកាំង នៅបន្តផ្តល់ជំនួយគ្រប់បែបយ៉ាងឲ្យដល់របបខ្មែរក្រហម ។

ប្រការទីប្រាំ : ស្តេចកម្ពុជានិស្ស នរោត្តម សីហនុ ដែលមានរដ្ឋាភិបាលចិនកម្ពុជានិស្សក្រុងប៉េកាំងជា មហាមិត្ត នៅមាន
ប្រជាប្រិយភាពខ្ពស់មកលើប្រជាពលរដ្ឋខ្មែរយើងនាពេលនោះ ដោយពួកយើងមានជំនឿយ៉ាងមុតមាំថា ស្តេច
កម្ពុជានិស្ស មួយអង្គនេះពិតជា (រាងចាល ចាលចិត្ត) ត្បិតអ្វីបានទទួលមេរៀនយ៉ាងឈឺចាប់ពី (របបប្រល័យពូជ
សាសន៍ ខ្មែរក្រហម) កន្លងមក។ ហើយពួកយើងបានផ្តល់សេចក្តីសង្ឃឹមយ៉ាងពេញទំហឹងទៅលើ ស្តេចក្បត់ជាតិ
អង្គនេះថា នឹងអាចដឹកនាំពួកយើងឆ្ពោះទៅរកការ រំដោះជាតិ និង មាតុភូមិកម្ពុជាយើង ឲ្យរួចផុតពីការកាន់កាប់
គ្រប់គ្រង របស់សត្រូវ យួន ឈ្លានពាន ក្រុង ហាណូយ នាពេលអនាគត។

ប្រការប្រាំមួយ : គ្មានផ្លូវជ្រើសរើស ?

រណសិរ្ស (FUNCINPEC) ក្រោមការដឹកនាំរបស់ស្តេចកម្ពុជានិស្ស នរោត្តម សីហនុ នាពេល
នោះមានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលតែ 02 ឆ្នាំប៉ុណ្ណោះ(FUNCINPEC) ធ្វើការរួបរួម
នឹង ប្រមូលប្រមូល បានប្រជាពលរដ្ឋខ្មែរយើងដែលជាអ្នក ស្រឡាញ់ជាតិ និង អ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ
រាប់ម៉ឺននាក់ឲ្យចូល មករួមរស់ រួមទុក្ខ និង រួមធ្វើការតស៊ូជាមួយគ្នានៅតាមជុំរំ របស់ចលនាអ្នកតស៊ូទាំង 03
(មូលីណាកា) (ឃ្លាំងមឿង) (ឧត្តរទិស) ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើន សន្លឹកសន្លាប់ ពីសំណាក់
ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងប្រទេស និង ក្រៅប្រទេស ។

រណសិរ្ស (FUNCINPEC) ត្រូវបានបែងចែកជាពីរផ្នែកដាច់ដោយឡែកពីគ្នា ៖

- 1- ផ្នែកនយោបាយ
- 2- ផ្នែកកងទ័ព

ផ្នែកនយោបាយដឹកនាំដោយ ៖

- 1- ស្តេចកម្ពុជានិស្ស នរោត្តម សីហនុ ជាប្រធាន រណសិរ្ស ។
- 2- លោក ញ៉ឹក ជូឡុង ជាអនុប្រធានទី 1 រណសិរ្ស។
- 3- លោក អ៊ុន តាំ ជាអនុប្រធានទី 2 រណសិរ្ស និង ជាអគ្គមេបញ្ជាការ កងទ័ពជាតិនិយម សីហនុ

(ANS) ប៉ុន្តែ ត្រូវបាន នរោត្តម សីហនុ ដកចេញពីតំណែង អគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ 1983 និង អនុប្រធាន
ទី 2 នៃរណសិរ្ស នៅឆ្នាំ1985 ដោយចោទថា មានគំនិតក្បត់ រួចហើយដាក់បញ្ចូលប្រពន្ធរបស់ខ្លួន (ម៉ូនីច សីហនុ)
មកជំនួសវិញ ។

4- លោក ចក់ សារ៉េន ជាអគ្គលេខាធិការ រណសិរ្ស ។

ផ្នែកកងទ័ព ៖

ផ្នែកកងទ័ពមានឈ្មោះថា កងទ័ពជាតិនិយម សីហនុ (ANS) ដែលមានឈ្មោះជាភាសាបារាំងថា(*Armee Nationale Sihanoukienne*) និង មានឈ្មោះជាភាសាអង់គ្លេសថា (*National Armies of Sihanoukist*) មានអ្នកដឹកនាំសំខាន់ៗ ដូចខាងក្រោមនេះ ៖

- 1- លោក អ៊ិន តាំ ជាអគ្គមេបញ្ជាការកងទ័ពជាតិនិយម សីហនុ(ANS)មានអតីតភាពជាបេក្ខភាព ប្រធានាធិបតីនៃ របបសាធារណរដ្ឋខ្មែរ និង មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។
 - 2- ឧត្តមសេនីយ ទៀប បែន ជាអគ្គមេបញ្ជាការរងនិងជានាយអគ្គសេនាធិការកងទ័ពជាតិនិយម សីហនុ (ANS) មានអតីតភាពជាមេបញ្ជាការកងពលធំទី 12 និង ជាអភិបាលខេត្រ កំពង់ធំ នៃរបបសាធារណរដ្ឋ ខ្មែរ និង មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។
 - 3- ឧត្តមសេនីយ គីង មេន ជានាយអគ្គសេនាធិការរងកងទ័ពជាតិនិយម សីហនុ(ANS)មានអតីត ភាពជានាយទាហានជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរ និង មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។
 - 4- ឧត្តមសេនីយ នង ហៀន ជានាយអគ្គសេនាធិការរងកងទ័ពជាតិនិយម សីហនុ(ANS)មានអតីត ភាពជានាយទាហានជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរ និង មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។
- កងទ័ពជាតិនិយម សីហនុ (ANS)បោះទីតាំងមូលដ្ឋានដែលជាទីបញ្ជាការធំនៅជុំរំ (អូរស្មាច់) ។

ផ្នែកកងទ័ពនេះ គឺមានចលនាកម្លាំងអ្នកតស៊ូ (MOULINAKA) (KLAING MOEUNG) (UDAR TUS) នៅក្រោមការបង្គាប់បញ្ជា ផ្ទាល់ ព្រមទាំងបានរៀបចំឲ្យទៅជា 03 កងពលធំប្រយុទ្ធ ដោយបានឲ្យឈ្មោះថា ៖

កងពលធំទី 1 (មូលីណាកា) (MOULINAKA) ដឹកនាំដោយ ៖

- 1- លោក ញ៉ែម សុផុន ជាមេបញ្ជាការកងពល និងមាននិន្នាការជាអ្នកសីហនុ និយម។
- 2- លោក ដួង ខែម ជាមេបញ្ជាការរងកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។
- 3- លោក ប្រាក់ សេន ជានាយសេនាធិការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម បោះទីតាំងមូលដ្ឋានដែលជាទីបញ្ជាការនៅជុំរំ (ព្រៃព្រះភ្នំ) និង បោះទីតាំងសេនាធិការនៅ (អូរតាប្យស្សីស្រុក) (ណងចាន) ។

កងពលធំទី 2 (យ៉ាំងម៉ឺង) (KLAING MOEUNG) ដឹកនាំដោយ ៖

- 1- លោក ទន់ ចាយ ជាមេបញ្ជាការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។
- 2- លោក ក្រូច យឿម ជាមេបញ្ជាការរងកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម។
- 3- លោក ថោង នូវ ជានាយសេនាធិការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម។ បោះទីតាំងមូលដ្ឋានដែលជាទីបញ្ជាការនៅជុំរំ (អូរស្មាច់) ។

កងពលធំទី 3 (ឧត្តរទិស) (UDAR TUS) ដឹកនាំដោយ ៖

- 1- លោក ស៊ី ធៀន ជាមេបញ្ជាការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។
- 2- លោក សែន ចំរុំង ហៅ ចៅសែន ជំនោ ជាមេបញ្ជាការរងកងពល និងមាននិន្នាការជាអ្នក សាធារណរដ្ឋនិយម ។
- 3- លោក ហ៊ិន ភឿង ជានាយសេនាធិការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម។

ចលនាកម្លាំង(មូលីណាកា) បង្កើតឡើងដោយអតីតនាយទាហានកងទ័ពជើងទឹក នៃរបប សាធារណរដ្ឋខ្មែរ លោក គង់ ស៊ី ឡោះ នៅឆ្នាំ 1979 នៅជុំរំ (ស្តុកកក់) ជាប់ព្រំដែន ខ្មែរ-ថៃ ។

ដើម្បីផ្តល់ការងាយស្រួលក្នុងការធ្វើដំណើររវាងក្នុងប្រទេស និង ជុំរំជាយដែន ពួកយើងបាន សម្រេចចិត្តធ្វើការផ្លាស់ប្តូរទីតាំងពីជុំរំ (ស្តុកកក់) មកនៅជុំរំ (ណាង ចាន) វិញ ដោយតាំងឈ្មោះថាមូលដ្ឋាន សឹក(ព្រៃព្រះក្តៅ) ។

ដោយមានមូលដ្ឋានសឹកនៅតាមច្រកទ្វារចេញចូលរវាងជុំរំខ្មែរ-ថៃ ជាហេតុបណ្តាលឲ្យចលនា (មូលីណាកា) មានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស ទាំងផ្នែកកម្លាំងទ័ព និង កម្លាំងប្រជាពលរដ្ឋ រហូត ដល់ធ្វើឲ្យចលនានេះក្លាយទៅជាចលនាកម្លាំងអ្នកតស៊ូមួយដែលធំជាងគេក្នុងចំណោមចលនា ទាំងបីនៃរណសិរ្ស (FUNCINPEC) ។

លោក គង់ ស៊ី ឡោះ ជាមេដឹកនាំយោធាអង្គអាចក្លាហានម្នាក់ លោកបានដឹកនាំកម្លាំងទ័ព (មូលីណាកា) ប្រយុទ្ធប្រឆាំងតទល់ នឹង កម្លាំងទ័ពឈ្លានពានរបស់យួន និង សៀម ជាញឹកញាប់ ជាហេតុធ្វើ ឲ្យចលនា (មូលីណាកា) មានឈ្មោះបោះសម្លេងល្បីល្បាញទូទាំងពិភពលោក នាពេលនោះ ។

លោក គង់ ស៊ី ឡោះ ពិតជាអ្នកស្នេហាជាតិពិតប្រាកដ លោកបានក្លាយទៅជាវីរៈជនគំរូ និង ជាទីគោរពស្រឡាញ់ពេញចិត្ត នៃបណ្តាយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលរស់នៅក្នុង ជុំរំតាមព្រំដែនខ្មែរ-ថៃ ប៉ុន្តែជាអកុសលសម្រាប់ជាតិសាសន៍យើង លោកបានស្លាប់នៅក្នុងឆ្នាំ 1980 បន្ទាប់មក លោក ញ៉ែម សុផុន ដែលជាអនុប្រធាននៃចលនា (មូលីណាកា) បានឡើងកាន់តំណែងជាប្រធានបន្ត ។

លោក ញ៉ែម សុផុន មានឋានៈជាប្អូនថ្លៃ របស់ស្តេចកម្ពុយនីស្ត នរោត្តម សីហនុ និង មានឋានៈជា ខ្ញុំពុកមាបង្កើតរបស់ នរោត្តម រណប្បទិ ។

លោក ញ៉ែម សុផុន ពិតជាអ្នកនិយម សីហនុ 100 % និង ជាហេតុបណ្តាលធ្វើឲ្យចលនា (MOULINAKA) ទាំងមូលដែលមាននិន្នាការជាអ្នកសាធារណរដ្ឋនិយមមួយនេះបានក្លាយទៅជាចលនានិយម សីហនុ ដោយបរិយាយ ។

លោក ញ៉ែម សុផុន បានដឹកនាំចលនា (មូលីណាកា) បន្តពីលោក គង់ ស៊ី ឡោះ យ៉ាង មានប្រសិទ្ធភាព ដោយសន្ទុះនៃការរីកចំរើន យ៉ាងឆាប់ រហ័សរបស់ចលនាដែលនិយម សីហនុ មួយនេះ បាន ធ្វើ ឲ្យចលនាកម្លាំងអ្នកតស៊ូផ្សេងៗមានការ ច្រណែន និន្នា ឈ្នានីស យ៉ាងខ្លាំង ។

នៅខែ កក្កដា ឆ្នាំ 1982 ស្តេចកម្ពុយនីស្ត នរោត្តម សីហនុ បានមកធ្វើទស្សនកិច្ចជាលើក ដំបូងនៅជុំរំខ្មែរកៀសខ្លួន (KHAO I DANG) ក្នុងប្រទេសថៃឡង់ដ៍ និង ជុំរំអ្នកតស៊ូខ្មែរ បន្ទាយអំពីល (ស៊ីនសាន ជុំរំ អូរស្មាច់ (សីហនុ) និង ជុំរំ អន្លង់វែង (ខ្មែរក្រហម) ដោយបាននាំមកជាមួយនៅ ម៉ូនិក សីហនុ .នរោត្តម រណប្បទិ. នរោត្តម ចក្រពង្ស និង អ្នកហែរហាមមួយចំនួនទៀតមកជាមួយផង ។

នៅដើមឆ្នាំ 1983 ចលនា(មូលីណាកា)ត្រូវបានផ្លាស់ប្តូរទីតាំងមូលដ្ឋានដោយបង្ខិតបង្ខំពី សំណាក់មេដឹកនាំកំពូល (ANS) ពីជុំរំ(ណាង ចាន) ទៅនៅជុំរំ (អូរស្មាច់) ហើយបន្ទាប់មកផ្លាស់ពី(អូរស្មាច់) ទៅជុំរំ(តាទុំ)ឬ(ភ្នំខៀវ)វិញ ។

ក្នុងការផ្លាស់ប្តូរទីតាំងមូលដ្ឋានពី(ណាងចាន) ទៅកាន់ (អូរស្មាច់) បានធ្វើឲ្យមានការរកាំ រកូសនឹងក្លាយទៅជាជម្លោះរវាងលោក ញ៉ែម សុផុន និង (ANS) ដោយពួកយើងដឹងយ៉ាងច្បាស់ថាមាន នរោត្តម ចក្រពង្ស នៅពីក្រោយ ។

បន្ទាប់ពីបានដឹកជញ្ជូនកម្លាំងពលទាំងអស់មកដល់មូលដ្ឋាន (អូរស្មាច់) រួចហើយ នាពេលនោះមេដឹកនាំកំពូល (ANS) លោក អិន តាំ និង នរោត្តម ចក្រពង្ស បានបញ្ជាឲ្យចលនា (មូលីណាកា) នាំយកកម្លាំងរបស់ខ្លួនទាំងកងទ័ព ទាំងប្រជាពលរដ្ឋ ទៅបោះទីតាំងថ្មីនៅខ្សែត្រៀមជួរមុខ ប៉ុន្តែលោក ញ៉ែម សុផុន មិនព្រម ហើយធ្វើការបដិសេធយ៉ាងខ្លាំងក្លាទៅនឹងបញ្ជារបស់ (ANS) ដោយសំអាងទៅលើ សន្តិសុខសម្រាប់ប្រជាពលរដ្ឋជាហេតុធ្វើឲ្យ លោក អិន តាំ និង នរោត្តម ចក្រពង្ស ដែលជាមនុស្សសំណប់ចិត្តរបស់ (ម៉ូនិក ស៊ីហានុ) មានការខឹងសម្បាយយ៉ាងខ្លាំងរហូតមានការឃាត់យ៉ាងខ្លួនលោក ញ៉ែម សុផុន មួយរយៈនៅក្នុងទីក្រុង បាងកក ប្រទេសថៃឡង់ដ៍ ។

ការឃាត់ខ្លួនលោក ញ៉ែម សុផុន មិនឲ្យធ្វើដំណើរត្រឡប់មកកាន់ដោយដែនវិញ នាពេលនោះ គឺមានមូលហេតុដើម្បីទប់ស្កាត់មិនឲ្យចលនា (មូលីណាកា) នាំយកកម្លាំងរបស់ខ្លួនចេញពីជុំវិញ (អូរស្មាច់) ទៅបោះទីតាំងថ្មីនៅ (តាទុំ) ប៉ុន្តែពុំបានសម្រេចដោយហេតុថា កម្លាំងទ័ពរបស់ (មូលីណាកា) ដែលដឹកនាំដោយ លោក ប្រាក់ សេន លោក ឡង់ នុត លោក អ៊ុង សុផាត លោក ញឹក ប៊ុនឆៃ និង លោក ខាន់ សារឿន បានធ្វើការប្រកាសគំរាម ថានឹងធ្វើការ ឡោមព័ទ្ធអគ្គិសីបញ្ជាការ (ANS) ហើយនិង វាយកំទិច បើមិនដោះលែងលោក ញ៉ែម សុផុន ក្នុងរយៈពេល 24 ម៉ោង ទេនោះ ជាហេតុបណ្តាលឲ្យ លោក អិន តាំ និង ចក្រពង្ស ភ័យស្លន់ស្លោ ដោះលែងលោក ញ៉ែម សុផុន មកវិញ តាមការកំណត់ ។

ក្រោយពីបាននាំយកកម្លាំងរបស់ខ្លួនទាំងអស់ទៅបោះទីតាំងថ្មីនៅ (តាទុំ) រួចមកលោក ញ៉ែម សុផុន បានធ្វើដំណើរទៅកាន់ទីក្រុង ប៉េកាំង ជាញឹកញាប់ដើម្បីជួបជាមួយបងថ្ងៃរបស់គាត់គឺ ស្តេចកម្ពុជានិស្ស នរោត្តម ស៊ីហានុ ហើយបានធ្វើការស្នើសុំដល់ ស្តេចក្សត្រីជាតិអង្គនេះឲ្យបញ្ជូន នរោត្តម រណបូទិ៍ ដែលជាក្មួយ របស់ខ្លួនឲ្យមកប្រចាំការនៅប្រទេស ថៃឡង់ដ៍ ដើម្បីជួយសម្រួលកិច្ចការរវាង (FUNCINPEC) និង (ANS) ។

នៅខែ មិថុនា ឆ្នាំ 1983 ស្តេចកម្ពុជានិស្ស នរោត្តម ស៊ីហានុ បានប្រកាសតែងតាំង នរោត្តម រណបូទិ៍ ជាអ្នកតំណាង នរោត្តម ស៊ីហានុ ប្រចាំកម្ពុជា - អាស៊ី និង តែងតាំង នរោត្តម ចក្រពង្ស ជានាយអគ្គសេ នាធិការរងនៃកងទ័ពជាតិនិយម ស៊ីហានុ (ANS) ។

ក្រោយពីបានទទួលការតែងតាំងរួចមកពួកគេទាំងពីរ (រណបូទិ៍ និង ចក្រពង្ស) បានធ្វើដំណើរទៅតាមទីតាំងមូលដ្ឋាននាវរបស់ (MOULINAKA) (KHLAING MOEUNG) (UDAR TUS) ដើម្បីជួបសំណេះសំណាល នឹង ស៊ីសុខុទ្ទក្ខដល់កម្លាំងទ័ពដែលកំពង់ឈរជើងនៅតាមមូលដ្ឋានសឹកនិមួយៗ ។

ការជួបសំណេះសំណាលគ្នានាពេលនោះ (រណបូទិ៍ និង ចក្រពង្ស) បាននិយាយអធិប្បាយយ៉ាងច្រើន និង ក្សោះក្សាយ អំពីបញ្ហាជាតិមាតុភូមិកម្ពុជាយើង ហើយពួកគេទាំងពីរ បានធ្វើការណែនាំពួកយើងឲ្យខិតខំប្រឹងប្រែងក្នុងការតស៊ូដើម្បីដោះជាតិ និង មាតុភូមិ ឲ្យរួចផុតពីការឈ្លានពាន និង កាន់កាប់ជិះជាន់ពីសំណាក់សត្រូវយួននិងរដ្ឋាភិបាលដែលជាអាយ៉ងខ្ញុំកញ្ជះបរទេសដោយពួកគេបានសម្តែងនូវ ទឹកមុខ កាយវិការ វាចាចិត្ត ដ៏មុះមុត ដែលគួរឲ្យជាទីពេញចិត្ត ជាទឹកកក្តៅ និង ពេញទៅដោយក្តីសង្ឃឹម ។

បន្ទាប់ពីពួកគេទាំងពីរធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុង បាងកក វិញ ក្លាមនោះដែរ លោក ញ៉ែម សុផុន ក៏បាននិយាយបង្ហើបប្រាប់ពួកយើងឲ្យដឹងថាកុំឃើញពួកគេទាំងពីរដើរជាមួយគ្នាហើយគិត ថាត្រូវរៀននឹងគ្នាគឺ ខុសស្រឡះ (រណបូទិ៍) ដែលលោក ញ៉ែម សុផុន ហៅថា (ព្រះអង្គធំ) និង (ចក្រពង្ស) ដែលលោក ញ៉ែម សុផុន ហៅថា (ព្រះអង្គតូច) មិនត្រូវគ្នាទេព្រោះអី (រណបូទិ៍ គឺជាទីស្រឡាញ់ពេញចិត្តរបស់សម្តេចឪ ចំណែក ចក្រពង្ស គឺជាទីស្រឡាញ់ពេញចិត្តរបស់អ្នកម្នាង (ម៉ូនិក) ។

(MOULINAKA) ជាចលនាដែលមានកម្លាំងទ័ព និង កម្លាំងប្រជាពលរដ្ឋច្រើនជាងគេជាទីពេញចិត្ត ពេញថ្លើមពីសំណាក់ស្តេចក្សត្រីជាតិ នរោត្តម ស៊ីហានុ មិនតែប៉ុណ្ណោះទេភាពរីកចំរើនធំធេងនៃចលនានេះ ក៏ជាទីពេញចិត្ត ពេញថ្លើមពីសំណាក់មេដឹកនាំកំពូលៗនៃ (ANS) ផងដែរ ហើយមានអ្នកខ្លះពេញចិត្តខ្លាំងពេករហូតដល់ ដេកហៀរទឹកមាត់ ចង់បាន ចង់បាន ។

នៅទីបំផុត (MOULINAKA) ដែលជាចលនាដ៏រឹងមាំ មាំមួន មួយនេះត្រូវបានពួកគេដណ្តើម គេពុះចែកគ្នាជា ចំអុកៗក្រោយពីការស្តាប់របស់លោក ឃ្លើម សុផុន និង លោក ឡុង នុត នៅខែ កក្កដា និង លោក ឆ្លឹង សូផាត នៅខែ កញ្ញា ឆ្នាំ 1983 ។

នៅខែ វិច្ឆិកា ឆ្នាំ 1983 លោក អិន តាំ ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិនិយម សីហនុ (ANS) ត្រូវបានស្តេចកម្ពុជានិស្ត នរោត្តម សីហនុ ដកចេញពីមុខតំណែង ដោយបានដាក់ភ្ជាប់ទៅជាមួយនៅ ពាក្យថា (មានគំនិតមិនស្មោះនឹងកងទ័ព) ។

រចនាសម្ព័ន្ធថ្មីរបស់ (ANS) ក្រោយលោក អិន តាំ មានដូចខាងក្រោមនេះ ៖

- 1- ឧត្តមសេនីយឯក ទៀប បែន ជាអគ្គមេបញ្ជាការ
- 2- ឧត្តមសេនីយទោ គីង មេន ជាអគ្គមេបញ្ជាការរង និង ជានាយអគ្គសេនាធិការ
- 3- ឧត្តមសេនីយទោ នរោត្តម ចក្រពង្ស ជានាយអគ្គសេនាធិការរង
- 4- ឧត្តមសេនីយទោ នង ហៀន ជានាយអគ្គសេនាធិការរង
- 5- ឧត្តមសេនីយទោ ទា ចំរ៉ាត់ ជានាយអគ្គសេនាធិការរង

ក្រោយពីកម្លាំងទ័ពយួនវាយដណ្តើមយកបានមូលដ្ឋានសឹក (តាទុំ) នៅខែមករា ឆ្នាំ 1984 ដែលបណ្តាលឲ្យលោកឧត្តមសេនីយទោ គីង មេន ដែលជាអគ្គមេបញ្ជាការរង និង ជានាយអគ្គសេនាធិការ (ANS) ស្លាប់នាពេលនោះ ផងដែរ លោកឧត្តមសេនីយឯក ទៀប បែន បានបញ្ជាកម្លាំងទ័ពទាំងអស់របស់ (ANS) ទៅបោះទីតាំងថ្មីនៅ (ភ្នំស្រួច) វិញ ។

បន្ទាប់ពីឧត្តមសេនីយទោ គីង មេន ស្លាប់ភ្លាម នរោត្តម សីហនុ ស្តេចក្សត្រាជាតិអង្គនេះក៏បាន តែងតាំង ឧត្តមសេនីយទោ នរោត្តម ចក្រពង្ស ជានាយអគ្គសេនាធិការនៃ (ANS) ភ្លាមដែរ ។

នៅខែ មិនា ឆ្នាំ 1985 ក្នុងតំណែងជានាយអគ្គសេនាធិការនៃ (ANS) នរោត្តម ចក្រពង្ស បានរៀបចំកងពលថ្មីមួយដោយបានឲ្យឈ្មោះថាកងពលទី 5 ដោយតាំងខ្លួនឯងជាមេបញ្ជាការនៃកងពលថ្មីនេះ ហើយក្នុងការបង្កើតកងពលថ្មីរបស់ នរោត្តម ចក្រពង្ស នាពេលនោះគឺពុំមានកម្លាំងទ័ពថ្មីមកពីណាទេ ប៉ុន្តែគាត់ លេងសំអាងទៅលើ លុយកាក់ សម្ភារៈ និង តំណែង ជាពិសេសនោះគឺ សំអាងទៅលើខ្លួនឯងជាកូន ស្តេចហ្នឹង ហ្នឹង ដើម្បី អូសទាញ ប្រមូលប្រមូល គៀងគរ កម្លាំងមកពីកងពលចាស់ៗដោយត្រង់ៗតែម្តង គឺគាត់លេងបំផ្លាញ គ្នាឯង ដោយមិនរើសមុខ ។ ជាហេតុធ្វើឲ្យមេបញ្ជាការកងពលចាស់ៗល្ងង់មុខ ទប់អត់ឈ្នះ រហូតធ្វើឲ្យពួកយើង កើតក្តីខាន អស់ក្តីសង្ឃឹម និង ក្លាយទៅជាកើតក្តីចង្រៃទៅវិញ នាពេលនោះ។

ខែ មិនា ឆ្នាំ 1985 នរោត្តម សីហនុ បានប្រកាសតែងតាំងកូនប្រុសសំឡាញ់របស់ខ្លួន នរោត្តម រណបូទ្រី ជាអគ្គទេសាភិបាលទូរទៅនៃ (ANS) ។

(ANS) ដែលពីមុនមានតែ 03 កងពលធំ ប៉ុន្តែចាប់តាំងពីកូនប្រុសទាំងពីររបស់ សីហនុ ចូលមកកាន់មុខតំណែងខ្ពស់ៗរបស់ (ANS) ពួកគេបានប្រកួតប្រជែងគ្នាបង្កើតបានជាច្រើន កងពលបន្ថែម ទៀតនៃរូបភាពភាសាយ៉ាងពិរោះស្តាប់ថា (ពង្រីកឲ្យបានជាកងពលដើម្បីស្វែងរកកម្លាំងថ្មី) ពេលនោះយើង ឃើញថាពួកគេធ្វើបានមែនពួកគេម្នាក់ៗបង្កើតបាន ពីរ-បី កងពលបន្ថែមទៀត ចំណែកកម្លាំងទ័ពវិញនោះគឺពុំ មានកម្លាំងថ្មីមកពីណាទេ ពួកគេអូសទាញយកតែពីកងពលចាស់ៗ ហ្នឹង ប៉ុន្តែមានសារៈសំខាន់នៅត្រង់ថា កង ពលថ្មី ទាំងអស់នោះនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ (រណបូទ្រី និង ចក្រពង្ស) ។

នៅខែ មករា ឆ្នាំ 1986 ស្តេចក្សត្រាជាតិ នរោត្តម សីហនុ បានដកលោកឧត្តមសេនីយ ឯក ទៀប បែន ចេញពីតំណែងអគ្គមេបញ្ជាការនៃ (ANS) ដោយបានដាក់ភ្ជាប់ទៅជាមួយនៅពាក្យថា (មានគំនិតមិនស្មោះនឹងកងទ័ព) ។

រចនាសម្ព័ន្ធថ្មីរបស់ (ANS) ក្រោយលោក ឧត្តមសេនីយឯក ឡេង ប៊ែន មានដូចខាងក្រោមនេះ ៖

- 1- នរោត្តម រណបូទ្រី ជាអគ្គមេបញ្ជាការ ដោយមាន ឋានន្តរស័ក្តិជា ឧត្តមសេនីយឯក ។
- 2- ឧត្តមសេនីយទោ នរោត្តម ចក្រពង្ស ជានាយអគ្គសេនាធិការ
- 3- ឧត្តមសេនីយទោ នង ហៀន ជានាយអគ្គសេនាធិការរង
- 4- ឧត្តមសេនីយទោ ទា ចំរ៉ាត់ ជានាយអគ្គសេនាធិការរង

ជាការចែកជំនួយ ដែល លោក ស្ទី ធឿន មេបញ្ជាការកងពលធំទី 3 (ឧត្តរ ទីស) ស្លាប់នៅខែ កក្កដា ឆ្នាំ 1986 ?

ហើយនេះជារឿងធំដែលធ្វើឲ្យ ឧត្តមសេនីយ ទន់ ចាយ ដែលជាមេបញ្ជាការកងពលធំទី 2

(ឃ្នាំងមៀង) មានការក្រពុលមុខយ៉ាងខ្លាំង ក្នុងការទប់ស្កាត់កូនចៅរបស់ខ្លួនមិនឲ្យរត់ទៅចូលជាមួយ (នរោត្តម រណបូទ្រី និង នរោត្តម ចក្រពង្ស) រហូតដល់មានការ ភ័យខ្លាចរក្សាប្រាំ ៗ ទើបស្លាប់ស្លាប់បាន ជាហេតុបណ្តាលឲ្យ រណបូទ្រី - ចក្រពង្ស និង លោក ទន់ ចាយ មើលមុខគ្នាដែលចំ តាំងតែពីពេលនោះមក ។

ហើយនេះក៏ជាលើកទីមួយដែរ ដែលកូនប្រុសទាំងពីររបស់ សីហនុ ឡើងកាន់កាប់តំណែងខ្ពស់បំផុតរបស់ (ANS) នឹងជាការសម្រេចជោគជ័យដ៏ធំធេងណាស់របស់ស្តេចកម្ពុជានិស្ស នរោត្តម សីហនុ ដែលជាស្តេចក្សត្រាជាតិ ស្តេចបំផ្លាញជាតិខ្លួនឯងក្នុងការ ប្តូរយកអំណាចផ្នែកកងទ័ព ពីមេដឹកនាំកំពូលៗ ដែល មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម បានជាស្ថាពរ ។

ទោះបីជា(រណបូទ្រី) មានតំណែងជាអគ្គមេបញ្ជាការ និង (ចក្រពង្ស)មានតំណែងជានាយអគ្គសេនាធិការនៃ (ANS)ហើយនោះក្តី ប៉ុន្តែដោយសារតែពួកគេទាំងពីរជាមនុស្សថ្មី ក្នុងទឹកដីវ្រៃទើបមិនសូវមានអំណាច ព្រោះអំណាចទាំងអស់បានធ្លាក់ទៅលើកណ្តាប់ដៃនៃ ឧត្តមសេនីយ ទន់ ចាយ ឬដែលយើងគ្រប់គ្នានាពេលនោះហៅថា (ព្រះអង្គខ្មៅ) ហ្នឹងហ្នឹង ។

រណបូទ្រី និង ចក្រពង្សដឹកនាំ(ANS)ក្រោមការបង្គាប់បញ្ជារបស់ឧត្តមសេនីយ ទន់ ចាយ រហូតដល់ខែ មេសា ឆ្នាំ 1990 ស្តេចកម្ពុជានិស្ស នរោត្តម សីហនុ បានបញ្ជាឲ្យ នរោត្តម រណបូទ្រី ប្តូរឈ្មោះកងទ័ព គឺប្តូរពីកងទ័ពជាតិនិយមសីហនុ(Arme Nationale Sihanoukienne)(ANS)ទៅជាកងទ័ពជាតិកម្ពុជាអព្យាក្រឹត្យ (Arme Nationale du Kampuchea Independant)(ANKI) វិញ ។

ការផ្លាស់ប្តូរឈ្មោះពី (ANS) មកជា (ANKI)នេះបើយើងមិនគិតឲ្យបាន ល្អិតល្អន់ទេនោះ គឺយើងពិតជាឃើញថាជារឿងធម្មតា ប៉ុន្តែនេះជា ល្បិចកល់ ដ៏ខ្មៅ កខ្វក់ របស់ សីហនុ ក្នុងគោលបំណងលប់បំបាត់ឲ្យអស់នូវអ្វីដែលជា កេរ្តិ៍ មរតក របស់ពួកសាធារណរដ្ឋបានសាងទុកឲ្យកន្លងមក ។

(ANS)មានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស គឺមកពីការដឹកនាំនៃពួក សាធារណរដ្ឋនិយម ហើយ(ANS)នេះហើយជាអង្គការមួយដែលបាន ជ្រើសរើសយក (នរោត្តម សីហនុ)ឲ្យមកធ្វើជាអ្នកដឹកនាំផ្នែកនយោបាយ និង ធ្វើការបំរើរហូត សីហនុ ស្តេចក្សត្រាជាតិអង្គនេះបានធ្វើជាប្រធានគ្រឹះភាគី (CGDK) ប្រធាន(SNC)និង រហូតបានឡើងធ្វើជាស្តេចជាលើកទី02 បានសម្រេចនៅឆ្នាំ 1993 ។

ប៉ុន្តែនៅទីបំផុតពួកយើងដែលជាពួក សាធារណរដ្ឋ ត្រូវបាន នរោត្តម សីហនុ ដែលជាស្តេចកម្ពុជានិស្ស ប្តូរយកអំណាចទាំងអស់ ព្រោះតែគាត់ហ្នឹង (សីហនុ)មានការភ័យខ្លាចនឹងស្រមោលខ្លួនឯងដោយគាត់គិតថាជា សាធារណរដ្ឋ ។

នៅខែ មេសា ឆ្នាំ 1990 មានកិច្ចប្រជុំមួយក្រោមអធិបតីយភាពនៃឧត្តមសេ នីយទន់ ចាយ

ជាកិច្ចប្រជុំដែល នរោត្តម រណបូទិហៅថាជាការព្យាយាមដកខ្លួនចេញពីតំណែងអគ្គមេបញ្ជាការនៃ (ANKI) ហេតុការណ៍នោះកើតឡើងនៅទីរួមខេត្រ (សូរិន្ទ)ប្រទេស ថៃឡងដ៍ ដោយមាន(នរោត្តម ចក្រពង្ស និង ម៉ូនិក) នៅពីក្រោយខ្នង ប៉ុន្តែធ្វើពុំបានសម្រេច ចំណែកមូលហេតុដែលបណ្តាឲ្យមានការបរាជ័យនោះគឺ មានកងទ័ព មួយភាគធំដែលដឹកនាំដោយ **ញឹក ប៊ុនឆៃ ខាន់ សារឿន ហូ សុខ** និង មេទ័ពមួយចំនួនទៀតដែលស្មោះត្រង់នឹង នរោត្តម រណបូទិ ធ្វើពហិការមិនចូលរួមប្រជុំ ពួកគេមិនត្រឹមតែមិនចូលរួមប្រជុំទេ ប៉ុន្តែបែបប្រកាសគំរាមដោយ ត្រង់ៗទៅ លើឧត្តមសេនីយ ទន់ ចាយ និង បក្ខពួកថាឲ្យបណ្តប់ជាបន្ទាន់បើមិនដូច្នោះ ទេពួកគេនឹងប្រើកម្លាំង ទ័ពទាំងអស់វាយកំទិច ចំណែក នរោត្តម រណបូទិ ដែលកំពុងភ័យបះសក់នៅឯក្រុង បាងកក បានមើលឃើញ ចំណុច ខ្លាំងរបស់ខ្លួនត្រង់នេះ ក៏តាំងដើរពឹងទ្រូងតាំងពី បាងកក រហូតដល់ (សូរិន្ទ) ហូសពី(សូរិន្ទ) ជ្រលដល់ (ភ្នំស្រួច)ព្រមទាំងប្រកាសដកតំណែងនាយអគ្គសេនាធិការនៃ (ANKI)ពី(នរោត្តម ចក្រពង្ស) ភ្លាមៗដែរ ដោយធ្វើការតែងតាំងឧត្តមសេនីយទោ ទា ចំរ៉ាត់ ជានាយអគ្គសេនាធិការនៃ(ANKI) ជំនួសវិញ ។

ឧត្តមសេនីយ ទន់ ចាយ ឬ (ព្រះអង្គខ្មៅ)នេះមានអំណាចរហូតដល់បញ្ជាឲ្យ (រណបូទិ និង ចក្រពង្ស) ងាកធ្វេងគឺធ្វេង ងាកស្តាំគឺស្តាំ មិនតែប៉ុណ្ណោះទេ (ព្រះអង្គខ្មៅ) យើងឆ្លាតមិនល្មមទេព្រោះ គាត់អាចធ្វើឲ្យ (រណបូទិ និង ចក្រពង្ស)ឈ្លោះព្រោះដណ្តើមអំណាចគ្នារហូតបែកបាក់គ្នា នៅទីបំផុត នរោត្តម ចក្រពង្ស ចាញ់ គឺចាញ់ផ្តាច់មុខ ចាញ់រហូតកូនទាហ៊ានដាច់បាយម្តងៗ ដោយតស៊ូនឹងព្រះរាម (រណបូទិ)លែង បានព្រះអនុជ (ចក្រពង្ស) ក៏វេចបង្វេចនាំកូនចៅដែល ស្មោះត្រង់ និងខ្លួនមានដូចជាលោក **គឹម ហង្ស លោក កាន់ រ៉ាត់** ជាដើម រត់បះកន្ទុយច្រើង ចូលទៅជ្រកក្រោមបាតជើងរបស់ ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះយួន ជាជនកម្ពុជានិស្ស ជាជនក្បត់ជាតិចំណែកពួកយើងវិញគឺភ្នែកគ្រប់ៗគ្នា និង បានត្រឹមតែមាំហួសចិត្ត ត្បិតអីតិច មិនដល់ថា គាត់ហ្នឹងជាអ្នកដឹកនាំយើង គាត់ធ្លាប់ចង្អុលប្រាប់យើងថា ហ៊ុន សែន និង គណបក្សប្រជាជនបដិវត្តន៍ កម្ពុជា គឺជាអាយ៉ងយួន ពួកគេជាជនក្បត់ជាតិ ពួកគេជាសត្រូវរបស់យើង ប៉ុន្តែរូបគាត់បែបក្បត់ពួកយើងហើយ រត់ទៅចូលជាមួយសត្រូវរបស់យើងទៅវិញ នៅពេលនោះ ទើបយើងនឹកឃើញកាលពីលោក ញ៉ែម សុផុន ប្រាប់ យើងថា(អាពីរនាក់ហ្នឹងអត់ត្រូវគ្នាទេ)គឺពិតជាត្រូវបាច់ៗតែម្តង បើមិនជឿសូរ**ញឹក ប៊ុនឆៃ និង ខាន់ សារឿន**។

នយោបាយ គឺពិតជាគ្មានសត្រូវពិត និង គ្មានមិត្តពិតប្រាកដនោះឡើយឬ ?

ចាប់តាំងពីពេលនោះមកផ្ទៃក្នុងនៃកងទ័ព (ANKI) បានបែកចេញជាពីរក្រុមធំៗ គឺក្រុម ឧត្តមសេនីយ ទន់ ចាយ និង ក្រុម នរោត្តម រណបូទិ ក្រោយពីបានទទួលឯករាជ្យខ្លះៗមកវិញ នរោត្តម រណបូទិ ក៏ចាប់ផ្តើមវាយបកសន្សឹមៗទៅរកក្រុម ទន់ ចាយ ដោយកម្លាំងលុយ សម្ភារៈ និង តំណែងធ្វើឲ្យក្រុម ទន់ ចាយ ល្ងឹងមុខជាថ្មីម្តងទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ពួកគេទ្រាំរស់នៅជាមួយគ្នា **ក្រោមផ្លាកភ្នំមួយមានខ្លាពីរ អាមួយ ឈ្មោល អាមួយញី រហូតដល់ឆ្នាំ 1993 ។**

រឿងរ៉ាវទាំងអស់នេះគឺជារឿងពិតតក់កាឡែឡើយ ខ្ញុំសង្ឃឹមថារឿងរ៉ាវទាំងអស់នេះនឹង ធ្វើឲ្យប្រជាជាតិខ្មែរយើងទាំងមូលយល់ដឹងការពិតយល់ដឹងនូវ គំនិត និងទង្វើ ដែលជាអំពើ ដ៏សែនមហាក្រក់ កខ្វក់ ស្មោកគ្រោក របស់ ស្តេចពាល ស្តេចកំហូច ខឹងខូចគ្មាននរណាប្រៀប ដែលជាអាយ៉ងខ្ញុំកញ្ជះដៃ (ឆ្កែ) របស់ **រដ្ឋាភិបាលចិនកម្ពុជានិស្សជានិរន្តរ៍មួយអង្គនេះ ។**

ជាការពិតដែលជាតិខ្មែរយើងទាំងមូលបានដឹងបានឮ រួចមកហើយថាជានិច្ចជាកាល នរោត្តម សីហនុ តែងតែដណ្តើមឬប្តូរនយកន្ទរ គុណសម្បត្តិ និង សមិទ្ធិផលល្អៗដែលអ្នកស្នេហាជាតិយើងបានធ្វើចំពោះជាតិ មាតុភូមិកន្លងមក មកធ្វើជារបស់ខ្លួន ដោយតាំងខ្លួនថាជាអ្នកធ្វើ ជាអ្នកបង្កើត រហូតក្លាយទៅជាព្រះបិតានៃ គុណសម្បត្តិ និង សមិទ្ធិផលទាំងនោះដូច បានអធិប្បាយរួចមកហើយខាងលើនេះ ។

ដូចសុរាសិតមួយនិយាយថា ៖ (បាយឆ្អិន ស៊ីតែម្នាក់ឯង បោះឆ្នាំង បោះអំបែង ឲ្យអ្នកដណ្តាំស្ន)

ស៊ីស្តាប់ខ្លួន
មិនលោភលន់

មិនអោយស្លាប់ជាតិ
នឹងអំណាច

មិនក្បត់ជាតិ
មិនខ្ជបខ្ជាច

ក្បត់ប្រជាជន
មិនចុះចាញ់ ។

ធ្វើនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៣

ខេម វង្ស